



ឱកាសការងារ

តួនាទី	អ្នកសម្របសម្រួលសហគមន៍ ចំនួន ១នាក់
ទីតាំង	ស្រុកជុំគិរី ខេត្តកំពត (អាចឡើងចុះប្រជុំនៅតាមបណ្តាខេត្តក្រុងនានា)
ប្រាក់ខែ	ពី ២០០ ទៅ ២៥០ដុល្លារ និងអត្ថប្រយោជន៍ផ្សេងទៀត
រាយការណ៍ជូន	អ្នកសម្របសម្រួលគម្រោង
កាលបរិច្ឆេទឈប់ទទួលពាក្យ	ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩

អំពីអង្គការនារីដើម្បីសន្តិភាព

អង្គការនារីដើម្បីសន្តិភាព (WPM) ជាអង្គការក្នុងស្រុកមួយមិនស្វែងរកប្រាក់ចំណេញដែលមានទស្សនៈវិស័យចង់ឃើញសង្គមមួយពោរពេញដោយសន្តិភាព និងយុត្តិធម៌យេនឌ័រ ដែលអាចអោយមនុស្សគ្រប់រូប សម្រេចបាននូវសក្តានុពលពេញលេញជាមនុស្ស និងជៀសផុតពីហិង្សាគ្រប់ប្រភេទ រួមទាំងហិង្សាលើយេនឌ័រ ដោយមិនប្រកាន់អត្តសញ្ញាណ ឬសមត្ថភាពរបស់បុគ្គលនោះឡើយ។ អង្គការនារីដើម្បីសន្តិភាពមានបេសកកម្មគាំទ្រការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងយុវជន ទប់ស្កាត់អំពើហិង្សា រួមទាំងអំពើហិង្សាផ្នែកលើយេនឌ័រ កសាងសន្តិភាព និងដោះស្រាយទំនាស់ដោយផ្តល់ជាឧបករណ៍និងការកសាងបរិយាកាសអំណោយផលនិងការច្នៃប្រឌិត សម្រាប់ការសន្ទនាការយល់ដឹងអោយបានស៊ីជម្រៅ និងការអន្តរាគមន៍យុទ្ធសាស្ត្រទៅលើបញ្ហាយេនឌ័រនិងការកសាងសន្តិភាព។ អង្គការយើងខ្ញុំ កំពុងស្វែងរក **អ្នកសម្របសម្រួលសហគមន៍ ចំនួន ១ នាក់** សម្រាប់គម្រោង **"រួមគ្នាដើម្បីគាំទ្រសិទ្ធិស្ត្រី"** ។

តួនាទី និងការទទួលខុសត្រូវ

អ្នកសម្របសម្រួលសហគមន៍នឹងធ្វើការសហការណ៍ជាមួយនិងអាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធតាមរយៈការផ្តល់បច្ចេកទេស និងការគាំទ្រសមត្ថភាពរបស់ពួកគេ និងធានាថា ស្ត្រី យុវជន និងក្រុមភាគតិចផ្សេងទៀតមានឱកាសស្មើគ្នាក្នុងគម្រោងនេះ។ អ្នកសម្របសម្រួលនេះ នឹងធ្វើការងារផ្ទាល់នៅក្នុងឃុំទាំង៦នៃស្រុកជុំគិរី ដោយមានតួនាទីលម្អិតដូចខាងក្រោម៖

កសាងទំនាក់ទំនងនិងកិច្ចសហការណ៍

- ជាតំណាងអោយអង្គការនារីដើម្បីសន្តិភាព ក្នុងការកសាងទំនាក់ទំនងនិងកិច្ចសហការណ៍ជាមួយអ្នកពាក់ព័ន្ធក្នុងមូលដ្ឋាន និងគាំទ្រលើកទឹកចិត្តក្រុមសហគមន៍ផ្សេងទៀត ដូចជា ក្រុមស្ត្រី យុវជន និងជនបបង្គោល។
- សម្របសម្រួលសកម្មភាពកិច្ចពិភាក្សាជាមួយថ្នាក់ស្រុក ឃុំ ភូមិ និងអ្នកពាក់ព័ន្ធផ្សេងទៀត

ការអនុវត្តសកម្មភាព

ពង្រឹងភាពអង្គការស្ត្រី និងយុវជន | Empower women and youth
ដោះស្រាយជំនាស់និងកសាងសន្តិភាព | Transform conflict and build peace

#43E, Street 456, Sangkat Tuol Tumpong II, Khan Chamkarmon, Phnom Penh

(+855) 012 582 763 , 015 784 844 | wpm@women-peace-makers.org | wpmcambodia.org



- អនុវត្តផែនការប្រចាំសប្តាហ៍ និងផែនការសកម្មភាពប្រចាំឆ្នាំអោយមានប្រសិទ្ធិភាព
- ធានារាល់សកម្មភាពគម្រោងទាំងអស់ត្រូវបានបំពេញទៅតាមពេលវេលាកំណត់
- សម្របសម្រួល និងកសាងសមត្ថភាពក្រុមគោលដៅក្នុងសហគមន៍
- ផ្តល់បច្ចេកទេសគាំទ្រ និងចែករំលែកចំណេះដឹងជាមួយក្រុមជនបង្គោលយេនឌ័រ ក្រុមយុវជន ក្រុមស្ត្រី ដើម្បីរៀបចំសកម្មភាព ដូចជា វេទិកាសាធារណៈ យុទ្ធនាការក្នុងបញ្ចប់អំពើហិង្សាប្រឆាំង ។ល។

របាយការណ៍និងការតាមដានត្រួតពិនិត្យ

- រៀបចំផែនការប្រចាំសប្តាហ៍ និងប្រចាំត្រីមាសទៅតាមផែនការប្រចាំឆ្នាំនៃគម្រោង និងតាមដានរាល់សកម្មភាពគម្រោងដែលគ្រោងទុក។
- រៀបចំផែនការថវិកាសកម្មភាព ត្រួតពិនិត្យ និងតាមដានការចំណាយថវិកាប្រកបដោយគណនេយ្យភាព
- រៀបចំរបាយការណ៍សកម្មភាព ប្រចាំឆមាស និងប្រចាំឆ្នាំ និងចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងគម្រោង
- រៀបចំទុកដាក់ទិន្នន័យព័ត៌មាន ឯកសារ និងករណីសិក្សាផ្សេងៗ

បទពិសោធន៍ និងសមត្ថភាព

- ធ្លាប់មានបទពិសោធន៍ធ្វើការជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដូចជាសម្របសម្រួល រៀបចំការប្រជុំ/កិច្ចភិក្សា និងបទពិសោធន៍ក្នុងការរៀបចំវេទិកាសាធារណៈនិងសកម្មភាពសិក្សាផ្សេងៗ
- មានចំនេះដឹងទាក់ទងនឹងយេនឌ័រ សិទ្ធិមនុស្ស និងការងារអភិវឌ្ឍន៍សហគមន៍
- មានឥរិយាបថវិជ្ជមាន មានទំនួលខុសត្រូវខ្ពស់ និងមានការតាំងចិត្ត
- មានឆន្ទៈក្នុងការធ្វើការងារដើម្បីបញ្ចប់រាល់ទម្រង់នៃអំពើហិង្សាប្រឆាំងស្ត្រីភេទ និងកុមារ លើកកម្ពស់សមភាពយេនឌ័រ និងគាំទ្រភាពជាអ្នកដឹកនាំរបស់ស្ត្រី
- ជាបុគ្គលគំរូល្អសម្រាប់កុមារនិងមនុស្សនៅក្នុងសហគមន៍ ដែលមានអាយុចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ
- យ៉ាងហោចណាស់ មានសញ្ញាប័ត្រទុតិយភូមិ ឬកម្រិតប្រហាក់ប្រហែល
- មានជំនាញក្នុងទំនាក់ទំនងជាភាសាខ្មែរទាំងសរសេរនិងនិយាយ និងអាចប្រើប្រាស់ភាសាអង់គ្លេសបានខ្លះ
- មានចំនេះដឹង និងប្រើប្រាស់កុំព្យូទ័រ Microsoft office បាន

របៀបក្នុងការដាក់ពាក្យ៖

បេក្ខជនចាប់អារម្មណ៍ អាចផ្ញើ CV និង លិខិតចំណាប់អារម្មណ៍ការងារ (Cover letter) មកកាន់អ៊ីម៉ែល៖ sreynich.k@women-peacemakers.org ឬទំនាក់ទំនងតាមទូរស័ព្ទ ០៧០ ៣៦៩ ៥៧៧។

ថ្ងៃកំណត់ឈប់ទទួលពាក្យនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ នាម៉ោង ៥.០០ នាទីល្ងាច។